

だい 第 12 課

いっしょに飲みに行きませんか？

？ あなたの住んでいる町には、どんな祭りやイベントがありますか？ だれと行きますか？
 ？ 何処で飲みたいですか？ 何処に行きたいですか？



1. イベントの案内

cando 48

イベントのお知らせを見て、日時や場所などの大切な情報を探ることができる。
 អាចអានសេចក្តីជូនដំណឹង និងស្វែងរកព័ត៌មានសំខាន់ៗ ដូចជាកាលបរិច្ឆេទ ម៉ោងពេល និងទីកន្លែង។

1 イベントの案内を読みましょう。
 ចូរអានព័ត៌មានណែនាំពីកម្មវិធី។

▶ 日本語教室の掲示板で、地域で行われる
 イベントの案内を見えています。
 អ្នកកំពុងមើលសេចក្តីណែនាំអំពីកម្មវិធីក្នុងតំបន់មួយដែលមាន
 មិត្តនៅកន្លែងប្រកាសព័ត៌មានក្នុងថ្នាក់រៀនភាសាជប៉ុន។

(1) ① - ④は、どんなイベントだと思いますか。
 ？ ① និង ④ ជាកម្មវិធីអ្វីខ្លះ？



①

日南町制60周年記念
 美味しい&楽しいが大集合!!
にちなん夏祭り
 ☆☆ ステージ ☆☆
 日南中学校吹奏楽部
 福栄かしらうち
 日南神楽 神光社
 三福会
 NDS (ダンスグループ)
 歌 実 (7-3-7) (カイト)
 奥日野源流太鼓
 ☆☆ 食べ物・飲み物 ☆☆
 ・からあげ・ライスバーガー
 ・生ビール
 ・かき氷・ポテト
 ・冷製ヘルシーラーメン
 ・やきそば
 ・串エビフライ
 ・たこ焼き
 ・ジビエ料理
 ・スイーツ、コーヒー など
7月27日(土)
16:30~
 会場：日南町総合文化センター 野外イベント広場
 〒689-5212 鳥取県日野郡日南町霞785 お問合せ/日南町総合文化センター TEL 0859-77-1111

②

いずみプラザ
 映画上映会
**映画を
 楽しもう!**
 プログラム
6月13日(土)
14:00~
 上映作品
フラガール
6月20日(土)
14:00~
 上映作品
ウォーターボーイズ
 入場料：500円
 場所：いずみプラザ ホール
 お問い合わせ：098-765-4321

③

あおぞら 交流バーベキュー

家族や友だちもいっしょにどうぞ！

日時: 4月25日(土) 11:00~

場所: 駐車場

1人1,000円



【問い合わせ先】
北浦和 日本語ボランティア教室
電話: 043-123-4567

④

(2) 次の情報はどこに書いてありますか。印をつけましょう。

តើគេសរសេរព័ត៌មានបន្ទាប់នៅកន្លែងណា? ចូរគូសសញ្ញាខាងក្រោម។

1. いつ?
2. どこ?



夏祭り ពិធីបុណ្យរដូវក្តៅ | 交流 កម្មវិធីផ្លាស់ប្តូរបទពិសោធន៍ | バーベキュー អាងសាច់

フェスティバル ពិធីបុណ្យ | 会場 ទីតាំងប្រារព្ធពិធី | 場所 ទីកន្លែង | 日時 កាលបរិច្ឆេទ

イベント កម្មវិធី | 広場 ទីលាន | ホール សាល | 駐車場 ចំណតឡាន

入場料 ថ្លៃចូលរួម | ~円 ~យេន | 入場無料 ចូលរួមដោយសេរី


(3) 日付の言い方を確認しましょう。

ចូរពិនិត្យមើលរបៀបនិយាយពីកាលបរិច្ឆេទ។

1. 聞いて言いましょう。

ស្តាប់ហើយថាតាម។

【月 ខែ】

 12-01

1月	いちがつ	7月	しちがつ
2月	にがつ	8月	はちがつ
3月	さんがつ	9月	くがつ
4月	しがつ	10月	じゅうがつ
5月	ごがつ	11月	じゅういちがつ
6月	ろくがつ	12月	じゅうにがつ
		?	なんがつ

【日 ថ្ងៃ】

 12-02

1日	ついたち	11日	じゅういちにち	21日	にじゅういちにち
2日	ふつか	12日	じゅうににち	22日	にじゅうににち
3日	みっか	13日	じゅうさんにち	23日	にじゅうさんにち
4日	よっか	14日	じゅうよっか	24日	にじゅうよっか
5日	いつか	15日	じゅうごにち	25日	にじゅうごにち
6日	むいか	16日	じゅうろくにち	26日	にじゅうろくにち
7日	なのか	17日	じゅうしちにち	27日	にじゅうしちにち
8日	ようか	18日	じゅうはちにち	28日	にじゅうはちにち
9日	このか	19日	じゅうくにち	29日	にじゅうくにち
10日	とおか	20日	はつか	30日	さんじゅうにち
				31日	さんじゅういちにち
				?	なんにち

2. イベントの案内① - ④を見て、日付を読みましょう。

ចូរមើលសេចក្តីណែនាំពីកម្មវិធី ① ដល់ ④ ហើយអានកាលបរិច្ឆេទ។



2. 来週、夏祭りがありますね

Can-do 49

イベントなどに行くかどうか質問したり、質問に答えたりすることができる。
អាចសួរ និងឆ្លើយសំណួរថា តើអ្នកនឹងទៅចូលរួមព្រឹត្តិការណ៍ណាមួយ ឬអត់។

1 ことばの準備 សិក្សាពាក្យ

【カレンダー 印刷】

いつですか？
តើនៅពេលណាដែរ？






- (1) カレンダーを見ながら聞きましょう。🔊 12-03
ស្តាប់បណ្តើរ មើលប្រតិទិនបណ្តើរ។
- (2) 聞いて言いましょう。🔊 12-03
ស្តាប់ហើយថាតាម។
- (3) 聞いて、カレンダーの日付を指しましょう。🔊 12-04
ស្តាប់ហើយចង្អុលកាលបរិច្ឆេទនៅលើប្រតិទិន។



第12課 いっしょに飲みに行きませんか？

2 ^{か い わ} ^き **会話を聞きましょう。**
 ចូរស្តាប់ការសន្ទនា។

▶ ^{にん} ^{ひと} ^{しよくぼ} ^{どうりよう} 5人の人が、^い ^{しつもん} 職場の同僚に、イベントに行くかどうか質問しています。
 មនុស្ស៥នាក់កំពុងសួរទៅកាន់មិត្តរួមការងារថាតើពួកគេនឹងទៅចូលរួមកម្មវិធីដែរ ឬទេ?

(1) イラストを見ながら聞きましょう。① - ⑤のイベントは、いつ、どこでありますか。メモしましょう。
 ស្តាប់បណ្តើរមើលរូបភាពបណ្តើរ។ តើកម្មវិធី ① ដល់ ⑤ នឹងធ្វើនៅពេលណា ហើយនៅឯណា? ចូរកត់ត្រាទុក។

<p>① タイフェスティバル <small>12-05</small></p>	<p>② 夏祭り <small>12-06</small></p>	<p>③ 交流パーティー <small>12-07</small></p>
		
<p>いつ () どこで ()</p>	<p>いつ () どこで ()</p>	<p>いつ () どこで ()</p>

<p>④ 空手の試合 <small>12-08</small></p>	<p>⑤ 忘年会 <small>12-09</small></p>
	
<p>いつ ()</p>	<p>いつ ()</p>

第12課 いっしょに飲みに行きませんか？

(2) もういちど聞きましょう。質問された人は、イベントに行きますか。行きませんか。

にチェック ✓ をつけましょう。

ស្តាប់ការសន្ទនាម្តងទៀត។ តើអ្នកដែលត្រូវបានគេសួរនោះនឹងទៅចូលរួមកម្មវិធីដែរ ឬទេ? សូមគូស ✓ ក្នុងប្រអប់។

① タイフエスティバル 🔊 12-05	<input type="checkbox"/> 行きます	<input type="checkbox"/> 行きません	<input type="checkbox"/> わかりません
② 夏祭り 🔊 12-06	<input type="checkbox"/> 行きます	<input type="checkbox"/> 行きません	<input type="checkbox"/> わかりません
③ 交流パーティー 🔊 12-07	<input type="checkbox"/> 行きます	<input type="checkbox"/> 行きません	<input type="checkbox"/> わかりません
④ 空手の試合 🔊 12-08	<input type="checkbox"/> 行きます	<input type="checkbox"/> 行きません	<input type="checkbox"/> わかりません
⑤ 忘年会 🔊 12-09	<input type="checkbox"/> 行きます	<input type="checkbox"/> 行きません	<input type="checkbox"/> わかりません

(3) ことばを確認して、もういちど聞きましょう。🔊 12-05 ~ 🔊 12-09

មើលពាក្យ ហើយស្តាប់ការសន្ទនាម្តងទៀត។

もちろん ប្រាកដណាស់

たの
楽しみですね ទន្ទឹមរងចាំដោយក្តីរីករាយ

そうですね មែនហើយ / ខ្ញុំក៏យល់អ៊ីចឹងដែរ។

(相手に同意することを表す (បង្ហាញពីការយល់ស្របជាមួយនឹងដៃគូ))

まだわかりません ខ្ញុំនៅមិនទាន់ដឹងនៅឡើយទេ។ | 残念です គួរអោយសោកស្តាយមែន។

第12課 いっしょに飲みに行きませんか？



かたち ちゅうもく
形に注目

(1) 音声^{おんせい}を聞いて、^き_____にことば^かを書きましょう。🔊 12-10 🔊 12-11
ស្តាប់ហើយចំពេញចន្លោះ។

にちようび ^{かたち} _____、さくら公園 ^{ちゅうもく} _____ タイフエスティバルが
_____ ね。

らいしゅう ^{なつまつ} 来週、夏祭りが _____ ね。

A: 8日 ^{ようか} _____、交流パーティーが ^{こうりゅう} _____ ね。

B: どこ _____ ありますか？

A: 会社 ^{かいしゃ}のホールです。

❗ イベントがあることを伝えるとき、どう言っていましたか。 → 文法ノート ①
ពេលនិយាយពីការប្រារព្ធធ្វើកម្មវិធីអ្វីមួយ តើគេប្រើសំនួរអ្វី？

❗ 「に」と「で」は、何を表していますか。 → 文法ノート ①
តើ ទី ឯង ទី អី បង្ហាញពីអ្វី？


こんしゅう ^{きんようび} 今週の金曜日、ミルコさんの空手 ^{からて}の試合 ^{しあい} _____ 行きますか？

あした ^{ぼうねんかい} 明日の忘年会 _____ 行きますか？

❗ この「に」は、何を表していますか。 → 文法ノート ②
តើ ទី ទៅក្នុងករណីនេះបង្ហាញពីអ្វី？

(2) 形に注目して、会話 ^{かいわ}をもういちど聞きましょう。🔊 12-05 ~ 🔊 12-09
ពិនិត្យមើលទម្រង់ ហើយស្តាប់ការសន្ទនាម្តងទៀត។

- 3** イベントに行くかどうか質問しましょう。
 ចូរសួរនរណាម្នាក់ថា តើគេទៅចូលរួមកម្មវិធីណាមួយ ឬក៏អត់។



- (1) 会話を聞きましょう。🔊 12-12 🔊 12-13
 ចូរស្តាប់ការសន្ទនា។
- (2) シャドーイングしましょう。🔊 12-12 🔊 12-13
 ស្តាប់ហើយថាតាមពីក្រោយឱ្យទាន់សំឡេង។
- (3) **2** の会話の内容で、練習しましょう。
 ចូរអនុវត្តដោយប្រើខ្លឹមសាររបស់ការសន្ទនាទី **2**។
- (4) 知っている身近なイベントについて、ほかの人に、行くかどうか聞きましょう。
 ចូរសួរនរណាម្នាក់ថា តើគេទៅ ឬមិនទៅចូលរួមកម្មវិធីណាមួយក្នុងតំបន់។



3. いっしょに行きましょう

Can-do 50

あいて さそ 相手を誘ったり、誘われたりしたとき、自分の都合を言うことができる。
អាចនិយាយប្រាប់ពេលវេលារបស់ខ្លួនពេលបបួលគេ ឬត្រូវបានគេបបួល។

1 1 かいわ き 会話を聞きましょう。
ចូរស្តាប់ការសន្ទនា។

▶ よにん ひと しょくば どうりょう さそ 4人の人が、職場の同僚を誘っています。
មនុស្ស ៤នាក់ កំពុងបបួលចិត្តរួមការងាររបស់ពួកគេ។

(1) さそ ひと ちゅうもく き 誘っている人に注目して聞きましょう。
ស្តាប់ការសន្ទនាដោយយកចិត្តទុកដាក់លើអ្នកដែលបបួលគេ។


1. なに さそ 何に誘っていますか。a-d からえら 選びましょう。
តើពួកគេបបួលគ្នាធ្វើអ្វី? ចូរជ្រើសរើសពី a ដល់ d។

2. いつですか。カレンダーを見ながら聞いて、ひづけ か 日付を書きましょう。
តើកម្មវិធីនោះធ្វើនៅពេលណា? ចូរស្តាប់បណ្តើរមើលប្រតិទិនបណ្តើរ ហើយសរសេរកាលបរិច្ឆេទ។

a. やきにく 焼肉



b. えいが 映画



c. ハイキング



d. の かい 飲み会



月	火	水	木	金	土	日
		1	2	3	4	5
6	7	8	9	10	11	12
13	14	15	16	17	18	19




きょう 日 今日



	① 12-14	② 12-15	③ 12-16	④ 12-17
1.				
2.	() 日	() 日	() 日	() 日

第12課 いっしょに飲みに行きませんか？

- (2) 誘われた人の答えに注目して、もういちど聞きましょう。いっしょに行くときは○を、行かないときは×を書きましょう。



ស្តាប់ការសន្ទនាម្តងទៀតដោយយកចិត្តទុកដាក់ស្តាប់ចម្លើយរបស់អ្នកដែលត្រូវបានគេបបួល។
ចូរគូសរង្វង់បើពួកគេទៅជាមួយគ្នា និងគូសខ្សែប្រសិនបើមិនទៅ។

①  12-14	②  12-15	③  12-16	④  12-17

- (3) ことばを確認して、もういちど聞きましょう。  12-14 ~  12-17
មើលពាក្យ ហើយស្តាប់ការសន្ទនាម្តងទៀត។

いっしょに ជាមួយគ្នា | 今度 លើកក្រោយ | 今晚 យប់នេះ
また今度 ចាំលើកក្រោយ។

かたち ちゅうもく
形に注目

- (1) 音声を聞いて、_____にことばを書きましょう。  12-18  12-19
ស្តាប់ហើយបំពេញចន្លោះ។

A: 今週、みんなで、ハイキングに行きます。

いっしょに _____ ?

B: いいですね。

B: いつですか?


A: 今度の土曜日です。

B: だいじょうぶです。

A: じゃあ、_____。

第12課 | いっしょに飲みに行きませんか？

- 2 ^{とも}友だちを^{さそ}誘いましょう。
ចូរប្រលូមមិត្តភក្តិរបស់អ្នក។



- (1) ^{かいわ き}会話を聞きましょう。🔊 12-20 🔊 12-21
ចូរស្តាប់ការសន្ទនា។
- (2) シャドーイングしましょう。🔊 12-20 🔊 12-21
ស្តាប់ហើយថាតាមពីក្រោយឱ្យទាន់សំឡេង។
- (3) 1 ^{かいわ ないよう れんしゅう}の会話の内容で、練習しましょう。
ចូរអនុវត្តដោយប្រើខ្លឹមសារនៃការសន្ទនា 1។
- (4) ^{みぢか}身近なイベントに^{とも}友だちを^{さそ}誘いましょう。^{さそ}誘われた人は、^{ひと}そのイベントがいつあるかを^き聞いて、
^{じぶん}自分の^{つごう}都合を^{つた}伝えましょう。
ចូរប្រលូមមិត្តភក្តិរបស់អ្នកទៅចូលរួមកម្មវិធីណាមួយក្នុងតំបន់។ អ្នកដែលត្រូវបានគេប្រលូម ត្រូវសួរពីកាលបរិច្ឆេទកម្មវិធី ហើយឆ្លើយតបទៅវិញថាអាចចូលរួមបាន ឬអត់។



4. さそ へんじ 誘いの返事

Can-do 51

友人からの簡単な誘いのメッセージを読んで、返事を書くことができる。


អាចអានសារបបួលពីមិត្តភក្តិ ហើយសរសេរឆ្លើយតបវិញបាន។

1. メッセージを送りましょう。



ផ្ញើសារ

▶ 友だちから、誘いのメッセージが来ました。
អ្នកបានទទួលសារបបួលធ្វើអ្វីមួយពីមិត្តភក្តិ។

(1) 友だちからのメッセージを読みましょう。何の誘いですか。
ចូរអានសារនោះ។ តើពួកគេបបួលអ្នកធ្វើអ្វីខ្លះ?



(2) 返事のメッセージを送りましょう。また、いっしょに送るスタンプも選びましょう。
ចូរធ្វើការឆ្លើយតបដោយជ្រើសរើសរូបភាពតុក្កតាផ្ញើទៅជាមួយផង។



ちょうかい
聴解スクリプト2. らいしゅう なつまつ
来週、夏祭りがありますね

① 12-05

A : ガウィンさん、^{にちようび}日曜日に、^{こうえん}さくら公園で
 タイフェスティバルがありますね。^い行きますか？

B : はい、^い行きます。

A : ^{たの}楽しみですね。

B : そうですね。

② 12-06

A : ^{うちやま}内山さん、^{らいしゅう}来週、^{なつまつ}夏祭りがありますね。

B : そうですね。

A : ^{うちやま}内山さんは、^い行きますか？

B : いえ、^い行きません。^{しごと}仕事です。

A : そうですね。

③ 12-07

A : マヤさん、^{ようか}8日に、^{こうりゅう}交流パーティーがありますね。

B : へー、そうですね。どこにありますか？

A : ^{かいしゃ}会社のホールです。

B : ふーん。

A : マヤさんは、^い行きますか？

B : ああ、まだわかりません。

④ 12-08

A : アントニオさん、^{こんしゅう}今週の^{きんようび}金曜日、^{からて}ミルコさんの空手の
^{しあい}試合に行きますか？

B : もちろん、^い行きます。

A : ^{わたし}私も行きます。^{たの}楽しみですね。

B : そうですね。

⑤  12-09A：梁^{リョウ}さん、明日^{あした}の忘年会^{ぼうねんかい}に行きますか？B：ああ、私^{わたし}は行きません。A：そうですか。残念^{ざんねん}です。

3. いっしょに行きましょう

①  12-14A：今週^{こんしゅう}、みんなで、ハイキング^{はいきんぐ}に行きます。

アリナさんも、いっしょに行きませんか？

B：どこですか？

A：六甲山^{ろっこうさん}です。

B：いいですね。いつですか？

A：今度^{こんど}の土曜日^{どようび}です。

B：あさってですか？ だいじょうぶです。

A：じゃあ、行きましょう。

②  12-15A：ソリヤさん、みんなで、いっしょに焼肉^{やきにく}を食^たべに行きませんか？ マーヒルさんも、ジョバニさんも行きまよ。

B：いいですね。いつですか？

A：14日^{じゅうよっか}です。B：来週^{らいしゅう}の火曜日^{かようび}ですね。火曜日^{かようび}はちょっと……。
すみません。A：そうですか。じゃあ、また今度^{こんど}行きましょう。

③  12-16A：アニタさん、明日^{あした}の夜^{よる}、さくらプラザ^{えいが}で映画があります。いっしょに見^みに行き^いませんか？B：明日^{あした}ですか？ いいですね。何^{なん}の映画^{えいが}ですか？A：「男^{おとこ}はつらいよ」です。B：ふーん。何時^{なんじ}からですか？A：7時半^{しち じはん}からです。B：7時半^{しち じはん}、だいじょうぶです。A：じゃあ、いっしょに行き^いましょう。④  12-17A：洪^{コウ}さん、いっしょに飲^のみに行き^いませんか？

B：いつですか？

A：今晚^{こんばん}です。B：今日^{きょう}？ すみません、今日^{きょう}はだめです。A：そうですか。じゃあ、また今度^{こんど}。

第12課 いっしょに飲みに行きませんか？

かん じ の こと ば

1 読んで、意味を確認しましょう。
 ចូរអាន និងពិនិត្យមើលអក្ខរន័យនៃអក្សរកាន់ជំនាងក្រោមនេះ។

ねん ～年	年	年	年
がつ ～月	月	月	月
にち ～日	日	日	日
きょう 今日	今日	今日	今日
こんしゅう 今週	今週	今週	今週
こんど 今度	今度	今度	今度

2 _____ の漢字に注意して読みましょう。
 ចូរអានដោយយកចិត្តទុកដាក់ទៅលើអក្សរ កាន់ជំនាង ខាងក្នុង _____ ។

- ① 今週、みんなで映画に行きませんか？
- ② また、今度行きましょう。
- ③ 今日は、2021年12月31日です。

3 上の _____ のことばを、キーボードやスマートフォンで入力しましょう。
 សូមសាកល្បងវាយអក្សរ កាន់ជំនាង នៅខាងលើបន្ទាត់ចូលទូរស័ព្ទដៃ ឬកុំព្យូទ័រ។

ぶん ぼう 文法 ノート

<p>① 【 កាលបរិច្ឆេទនិងពេលវេលា 日時】 に 【 ទីកន្លែង 場所】 で</p>	<p>【 ព្រឹត្តិការណ៍ イベント】 があります</p>
---	------------------------------------

にちようび ころえん 日曜日に、さくら公園でタイフエスティバルがありますね。

នៅថ្ងៃអាទិត្យមានពិធីបុណ្យថ្ងៃនៅសួន Sakura។

- សំនួននេះប្រើដើម្បីនិយាយពីពេលវេលានិងទីកន្លែងដែលព្រឹត្តិការណ៍អ្វីមួយត្រូវបានធ្វើឡើង។

- បរិវារសព្ទ に ប្រើជាមួយកាលបរិច្ឆេទនិងពេលវេលា ឧទាហរណ៍ 日曜日に (នៅថ្ងៃអាទិត្យ) 12月20日に (នៅថ្ងៃទី២០ ធ្នូ) 7時に (នៅម៉ោង៧)។ ក្នុងភាសានិយាយ បរិវារសព្ទនេះត្រូវបានកាត់ចេញ។ សម្រាប់ពាក្យដូចជា 明日, 今晚 និង 来週 គេមិនដាក់បរិវារសព្ទ ទេ។

- បរិវារសព្ទ で ប្រើជាមួយកន្លែងដែលប្រារព្ធព្រឹត្តិការណ៍ ឧទាហរណ៍ さくら公園で (នៅសួន Sakura)។

- イベントなどがあることを伝えるときの言い方です。
- 日時は、「日曜日に」「12月20日に」「7時に」のように、助詞「に」を使って示します。ただし、話しことばでは省略される場合もあります。また、「明日」「今晚」「来週」のようなことばには、「に」はつけません。
- イベントの場所は、「さくら公園で」のように、助詞「で」を使って示します。

【例】 ▶ 12月20日に、会社で忘年会があります。
ឧទាហរណ៍ នៅថ្ងៃទី២០ ខែធ្នូមានពិធីជប់លៀងដំណាច់ឆ្នាំនៅក្រុមហ៊ុន។

▶ 毎朝、7時に朝礼があります。

រៀងរាល់ព្រឹកមានការប្រជុំពេលព្រឹកនៅម៉ោង៧។

▶ A : 明日、夏祭りががありますね。

នៅថ្ងៃស្អែកនឹងមានបុណ្យរដូវក្តៅ។

B : そうですね。どこにありますか？

អ៊ីចឹងប្តី! នៅឯណា?

A : 中央公園です。

នៅសួន Chuo។

◆ បរិវារសព្ទបញ្ជាក់ទីកន្លែង 以 ទីកន្លែង ជំនួយ 詞 [で] និង [に]

បរិវារសព្ទបញ្ជាក់ទីកន្លែងមាន 以 និង 以 ។ ការប្រើប្រាស់របស់វាគឺអាស្រ័យលើអត្ថន័យនៃកិរិយាសព្ទ។

「場所」を示す助詞には「で」と「に」があります。どちらを使うかは、動詞が表す意味によって決まります。

に	កន្លែងស្ថិតនៅ 滞在の場所	とうきょう す 東京 <small>に</small> 住 <small>ん</small> でいま <small>す</small> 。 ខ្ញុំរស់នៅទីក្រុងតូក្យូ។
	កន្លែងដែលមានវត្តមាននៅ 存在の場所	A: 電子 <small>でんし</small> レンジ <small>は</small> 、どこ <small>に</small> あ <small>り</small> ま <small>す</small> か？ តើម៉ាស៊ីនកម្ដៅម្លូបនៅឯណា？ B: 食堂 <small>しょくどう</small> <small>に</small> あ <small>り</small> ま <small>す</small> 。 នៅក្នុងកន្លែងប្រាំអាហារ។
で	កន្លែងដែលធ្វើសកម្មភាពឬអំពើ 動作・行為の場所	こうえん 公園 <small>で</small> サッカー <small>を</small> し <small>ま</small> す。 ខ្ញុំលេងបាល់ទាត់ក្នុងសួន។
	កន្លែងប្រារព្ធពិធីការណ៍ イベントの場所	こんばん ちゅうおうこうえん なつまつ 今晚、中央公園 <small>で</small> 夏祭 <small>り</small> <small>が</small> あ <small>り</small> ま <small>す</small> 。 យប់នេះមានបុណ្យរដូវក្ដៅនៅសួនChuuo។

2

い N に行きます

あした ぼうねんかい い
明日の忘年会に行きますか？

តើអ្នកទៅចូលរួមពិធីជប់លៀងដំណាច់ឆ្នាំនៅថ្ងៃស្អែកទេ?

- សំនួរនេះប្រើដើម្បីបង្ហាញពីគោលបំណងដែលទៅកន្លែងណាមួយ។ ក្នុងមេរៀននេះ គេប្រើពេលសួរដៃគូថាតើទៅចូលរួមពិធីការណ៍ផ្សេងៗឬអត់។
- បរិវារសព្ទ 以 បញ្ជាក់ពីគោលបំណង ពេលនៅពីក្រោយនាមដែលបង្ហាញពីអំពើឬពិធីការណ៍ដូចជាការទិញអីវ៉ាន់ ការដើរលេង មើលភាពយន្ត ពិធីជប់លៀង ការប្រកួតកីឡាជាដើម។ គេប្រើវាជាមួយកិរិយាសព្ទ 行いく។

- 行く目的を表す言い方です。この課では、イベントなどに行くかどうかをたずねるときに使っています。
- 助詞「に」は、買い物、散歩、映画、パーティー、試合のような、行為やイベントを表す名詞のあとにつくとき、目的を示します。動詞「行く」といっしょに使います。

れい ▶ まいあさ さんぽ い
【例】▶ 毎朝、散歩に行きます。
ឧទាហរណ៍ ខ្ញុំទៅដើរលេងជារៀងរាល់ព្រឹក។

- ▶ あさって、友達ともと映画えいがに行きます。
ថ្ងៃខានស្អែកទៅមើលកុនជាមួយមិត្តភក្ដិ។
- ▶ A: 田中たなかさんのサッカーしあいの試合いに行きますか？
តើអ្នកទៅមើលការប្រកួតបាល់ទាត់របស់លោក Tanaka ទេ?
B: もちろんです。
ប្រាកដជាទៅ។

第12課 いっしょに飲みに行きませんか？

3

V- ませんか？

いっしょに行きませんか？
តើអ្នកចង់ទៅជាមួយគ្នាទេ？

- សំនួរនេះប្រើនៅពេលបឃូលដៃគូ។
- សូមប្តូរផ្នែកខាងចុង ます នៃទម្រង់កិរិយាសព្ទ ます ទៅជា ませんか？ ហើយបញ្ចេញសំឡេងឱ្យខ្ពស់។ ក្នុងមេរៀននេះ គេលើកយកតែ 行きませんか？ មកសិក្សាប៉ុណ្ណោះ។

- 相手を誘うときの言い方です。
- 動詞のマス形の語尾「ます」を「ませんか？」に変えて、上昇イントネーションで発音します。この課では、「行きませんか？」という言い方だけ取り上げます。

【例】▶ A：これから、昼ご飯に行きます。いっしょに行きませんか？
ឧទាហរណ៍ បន្តិចទៀតខ្ញុំទៅញ៉ាំបាយថ្ងៃត្រង់ហើយ។ ទៅជាមួយគ្នាទេ？

B：いいですね。
ល្អ។

▶ A：日曜日、いっしょに買い物に行きませんか？
ថ្ងៃអាទិត្យទៅទិញអីវ៉ាន់ជាមួយគ្នាទេ？

B：すみません。日曜日はちょっと…。
សុំទោស ថ្ងៃអាទិត្យទៅមិនកើតទេ។

A：そうですか。じゃあ、また今度。
អ៊ីចឹងឬ។ អ៊ីចឹងចាំលើកក្រោយ។

4

V- ましょう

また今度行きましょう。
ចាំលើកក្រោយចាំទៅ។

- សំនួរនេះប្រើក្នុងការផ្តល់យោបល់ឬស្នើសុំណាម្នាក់អោយធ្វើអ្វីជាមួយគ្នា។ នៅក្នុងមេរៀននេះ គេប្រើដើម្បីបឃូលចាំទៅជាមួយគ្នា (ឧទាហរណ៍①) ហើយផ្តល់យោបល់ចាំឱកាសក្រោយ នៅពេលដៃគូបដិសេធមិនទៅ (ឧទាហរណ៍②)។
- គេក៏ប្រើពេលជំរុញសកម្មភាពដៃគូដូចជា 始めましょう និង ちょっと休みましょう ជាដើម។

- いっしょに何かをすることを提案したり伝えたりするときの言い方です。この課では、誘われたときいっしょに行くことを確認したり (例①)、断られたとき次の機会にすることを提案したり (例②) するのに使っています。
- 「始めましょう。」「ちょっと、休みましょう。」のように、相手の行動を促すときにも使います。

【例】▶ ① A：今度、みんなで、ハイキングに行きませんか？
ឧទាហរណ៍ តើលើកក្រោយអ្នកចង់ទៅឡើងភ្នំជាមួយអ្នកទាំងគ្នាទេ？

B：いいですね。行きましょう。
ល្អតើ។ តោះទៅ។

- ▶ ② A : 明日、みんなで、ご飯に行きませんか？
 តើថ្ងៃស្អែកអ្នកចង់ទៅញ៉ាំបាយទាំងអស់គ្នាទេ？
- B : 明日はちょっと…。
 ថ្ងៃស្អែកទៅមិនកើតទេ។
- A : そうですか。じゃあ、また今度行きましょう。
 អ៊ីចឹងឬ។ អ៊ីចឹងចាំទៅលើកក្រោយ។

5 V- に行きます

みんなで、いっしょに焼肉を食べに行きませんか？
 តើអ្នកចង់ទៅញ៉ាំសាច់អាំងជាមួយអ្នកទាំងអស់គ្នាទេ？

- សំនួរនេះជាប្រើដើម្បីនិយាយបង្ហាញពីគោលបំណងថាទៅធ្វើសកម្មភាពអ្វីមួយ។ នៅក្នុងមេរៀននេះ គេប្រើទម្រង់ V- に行きませんか？ ពេលបច្ចុប្បន្នជំនួស។
- ដើម្បីបង្កើតទម្រង់នេះសូមដក ます ពីទម្រង់マスのキリヤサツ ហើយដាក់បរិវារសព្ទ にចូល។ ឧទាហរណ៍ 食べるに ។ នេះជាទម្រង់ដែលផ្នែក N(នាម)នៃទម្រង់ N に行きます របស់វេយ្យាករណ៍ ② ក្លាយជាសំនួរកិរិយាសព្ទ។
- 食べるに行く(ទៅញ៉ាំ) 見に行く(ទៅមើល) 聞きに行く(ទៅស្តាប់) ជាដើម ត្រូវបានគេប្រើជាញឹកញាប់។ 飲みに行く(ទៅផឹក) មានន័យថាទៅហាងដើម្បីផឹកស្រា។

- 動詞を使って行く目的を表す言い方です。この課では、「V- に行きませんか？」の形で、相手を誘うときに使っています。
- 「食べるに」のように、動詞のマス形から「ます」を取った形に、助詞「に」をつけます。文法 ② の「N に行きます」の N (名詞) の部分が動詞表現になった形です。
- 「食べるに行く」「見に行く」「聞きに行く」などがよく使われます。「飲みに行く」は、お店にお酒を飲みに行くことを意味します。

- [例] ▶ A : 金曜日の夜、ジャズを聞きに行きませんか？
 ឧទាហរណ៍ យប់ថ្ងៃសុក្រ តើអ្នកចង់ទៅស្តាប់តន្ត្រី jazz ជាមួយខ្ញុំទេ？
- B : いいですね。
 ល្អ។
- ▶ A : 今晚、飲みに行きませんか？
 យប់នេះតើអ្នកចង់ទៅផឹកទេ？
- B : すみません。今晚はだめです。
 សុំទោស។ យប់នេះទៅមិនបានទេ។

日本の生活 TIPS

● なつまつ 夏祭り បុណ្យរដូវក្តៅ

នៅចន្លោះខែ កក្កដា ដល់ សីហា ពិធីបុណ្យរដូវក្តៅ ត្រូវបានប្រារព្ធឡើងនៅគ្រប់ទីកន្លែងទូទាំងប្រទេស ជប៉ុន។ ភ្ញៀវទេសចរមកពីគ្រប់ខេត្តក្នុងនាំគ្នាមក មើលពិធីបុណ្យល្បីៗ ដូចជា Nebuta-matsuri នៅ ខេត្ត Aomori, បុណ្យ Tanabata-matsuri នៅខេត្ត Sendai, Gion-matsuri នៅខេត្ត Kyoto និង Awa Odori នៅខេត្ត Tokushima ជាដើម។

ពិធីបុណ្យរដូវក្តៅដែលមិនមែនជាពិធីបុណ្យធំៗ គេ ប្រារព្ធឡើងតាមវិហារសាសនាស៊ីនតូក្នុងតំបន់ ហើយ ក៏ជាពិធីប្រចាំឆ្នាំមួយដែលមិនអាចខ្វះបានសម្រាប់អ្នក ស្រុកផងដែរ។

នៅពិធីបុណ្យរដូវក្តៅមានតូបជាច្រើន។ អ្នកអាច រីករាយកម្សាន្តនឹងតូបដូចជា តូបលក់ Yakisoba និង Okonomiyaki តូបលក់ស្ករសំឡី និងចេកស្ករកូឡា តូបលក់របស់ក្មេងលេងដូចជារបាំងមុខ តូបលេងហ្គេម ដូចជាបាញ់កាំភ្លើង និងដងត្រីកន្ទុយបីជាដើម។ ពិធី បុណ្យខ្លះទៀតមានរាំបំប៉ន និងមានបាញ់កាំភ្លើង។ បើនៅជិតផ្ទះអ្នកមានពិធីបុណ្យអ្នកគួរតែសាកល្បង ចូលរួម។



Nebuta Festival (Aomori) ねぶた祭り (青森)



Tanabata Festival (Sendai) 七夕祭り (仙台)



Gion Festival (Kyoto) 祇園祭 (京都)



Awa Odori Festival (Tokushima) 阿波踊り (徳島)



ចេកស្ករកូឡា チョコバナナ



ការដងយកត្រី 金魚すくい

7月から8月ごろには、日本各地で夏祭りが行われます。青森の「ねぶた祭」、仙台の「七夕まつり」、京都の「祇園祭」、徳島の「阿波踊り」など、有名な祭りには、全国から観光客が祭りを見に訪れます。

しかし、こうした大規模なものではなく、地域の神社などで開かれる夏祭りも、地元住民にとっては欠かせない毎年のイベントになっています。

夏祭りには、たくさんの屋台が出ます。焼きそばやお好み焼きのような食べ物の屋台から、わたあめやチョコバナナなどのお菓子の屋台、お面などのおもちゃの屋台、射的や金魚すくいのようなゲームの屋台など、さまざまな屋台を楽しむことができます。盆踊りや花火大会があることもあります。近所で祭りがあつたら、気軽に参加してみるといいでしょう。

● にほん やま 日本の山 ភ្នំជប៉ុន

៧០% នៃផ្ទៃដីជប៉ុនគឺជាតំបន់ភ្នំដែលគេអាចនិយាយបានថាជប៉ុនជាប្រទេសសម្បូរភ្នំ។ ប្រជុំកោះជប៉ុនមានជួរភ្នំខ្ពស់ៗ ស្ថិតនៅ តជាប់គ្នាមានទ្រង់ទ្រាយដូចស្ទឹងកងខ្ពង។ ជួរភ្នំខ្ពស់មួយដែលលាតសន្ធឹងពីខេត្ត Toyama ឆ្លងកាត់ខេត្ត Nagano ខេត្ត Gifu ដល់ ខេត្ត Shizuoka ហៅថា ជួរភ្នំអាស់ព័រ៉ុន (日本アルプス) ដែលបែងចែកជាអាស់ខាងជើង កណ្តាល និងខាងត្បូង។

នៅជប៉ុនកម្រមានភ្នំដែលពិបាកឡើងរហូតដល់ថ្នាក់ត្រូវពាក់ស្បែកជើងបន្លា ឬកាន់ដងដែកតោងឡើងណាស់។ រដូវឡើងភ្នំនា រដូវក្តៅមនុស្សទូទៅអាចឡើងភ្នំអាស់ជប៉ុនបានដោយប្រើស្បែកជើងជំនួយមួយចំនួន (បើអ្នកគ្មានបទពិសោធន៍ទេ យកល្អគួរមានអ្នកនាំ ទៅជាមួយ)។

ភ្នំដែលងាយស្រួលឡើងមានដូចជា ភ្នំ Takao និងភ្នំ Tsukuba នៅតំបន់កាន់តូ និងភ្នំ Rokko នៅតំបន់កាន់សៃដែលអាចឡើង វិលល្ងាចបាន ហើយមានគេនិយមឡើងច្រើន។

ភ្នំនៅជប៉ុនភាគច្រើនជាភ្នំភ្លើង ដូចនេះមានទឹកក្តៅជាតិផុសចេញនៅលើភ្នំ និងនៅជើងភ្នំ។ ចំណុចល្អមួយនៃការឡើងភ្នំនៅ ជប៉ុន គឺក្រោយពីឡើងភ្នំ ហើយអ្នកអាចសម្រាកបន្តរភាពនឿយហត់បន្ទាប់ពីឡើងភ្នំដោយចូលត្រាំក្នុងទឹកក្តៅជាតិផុសនៅតាមជើងភ្នំ។

第12課 いっしょに飲みに行きませんか？

Many Japanese mountains are also volcanic. This is why there are hot springs on or at the foot of the mountains. One of the best things about mountaineering or hiking in Japan is that you can soak in a hot spring at the bottom of the




日本の国土の70%は山地で、日本は山が多い国であると言えます。日本列島には、高い山脈が背骨のように連なっています。富山県から長野県、岐阜県を経て静岡県にまたがる高い山脈は、「日本アルプス」と呼ばれ、北アルプス、中央アルプス、南アルプスに分かれています。


日本には、登山家がアイゼンやピッケルを持って登らないと登れないような山はほとんどなく、夏の登山シーズンであれば、ある程度の装備は必要ですが、一般の人でも日本アルプスの山に登ることも可能です(ただし、経験のない人は、ガイドをつけることをお勧めします)。

もっと気軽に登れる近郊の山もたくさんあります。関東の高尾山や筑波山、関西の六甲山などの山は、日帰りでも登れることから、ハイキングにも人気があります。

日本の山の特徴として、火山が多いことも挙げられます。そのため、山中、山麓には温泉がわいています。登山のあと、山麓の温泉に浸かって山の疲れをゆっくりいやすことができるのは、日本の登山やハイキングのいい点です。

The three highest mountains in Japan 日本の高い山ベスト3

<p>1. Mt. Fuji ふじさん 富士山</p> <p>(3776 m)</p> 	<p>2. Mt. Kitadake (in the Southern Alps) きただけ みなみ 北岳 (南アルプス)</p> <p>(3193 m)</p> 	<p>3. Mt. Hotakadake (in the Northern Alps) ほたかだけ きた 穂高岳 (北アルプス)</p> <p>(3190 m)</p> 
--	--	---



● 『男はつらいよ』 シリーズ 唄い手 "男はつらいよ"



唄い手 Otoko wa Tsurai yo (It's tough being a man) ជាភាពយន្តភាគដែល តារាសម្តែងលោក Atsumi Kiyoshi សម្តែងជាតួអង្គឯក Kuruma Torajiro ដែលមានឈ្មោះ ក្រៅថា Tora-san។ រឿងដើមដឹកនាំដោយលោក Yamada Yoji។ រឿងទាំងអស់មាន ៥០ភាគ ចាប់ពី ភាគទី១ (Otoko wa Tsurai yo) ដែលបញ្ចាំង ឆ្នាំ១៩៦៩ រហូតដល់ ភាគទី៥០ (Otoko wa Tsurai yo - Okaeri Tora-san) ដែលបញ្ចាំងនៅ ឆ្នាំ២០១៩ ហើយត្រូវបាន ចុះក្នុងកំណត់ត្រាសៀវភៅហ្គីណេស ថាជាភាពយន្តភាគដែលមានភាគច្រើនជាងគេបំផុត។ គិតត្រឹមឆ្នាំ១៩៩៥ ស្ទើរតែរាល់ឆ្នាំ ភាគយន្តរឿង ១ភាគ ត្រូវបានផលិត និងបញ្ចាំង។ ដោយ សារតែនៅឆ្នាំ១៩៩៦ លោក Atsumi Kiyoshi បានលាចាកលោកនេះទៅ រឿងភាគនេះក៏ បានបញ្ចប់ត្រឹមនោះដែរ ប៉ុន្តែនៅឆ្នាំ២០១៩ ដើម្បីអបអរសាទរ ៥០ឆ្នាំ នៃរឿងភាគនេះ គេក៏បានផលិតភាគទី៥០។

តួឯក Tora-san កើតនៅទីប្រជុំជនមួយឈ្មោះ Shibamata នៃទីក្រុង Tokyo ហើយ មានមុខរបរអ្នកលក់ចល័ត។ គាត់ជាមនុស្សមានចរិតប្លែកពីគេ ដែលជាហេតុធ្វើឱ្យគាត់មាន ជម្លោះជាមួយគ្រួសាររបស់គាត់នៅ Shibamata និងបង្កបញ្ហាផ្សេងៗ ជាមួយមនុស្សដែល គាត់បានជួបនៅពេលធ្វើដំណើរ។ ជារឿយៗ Tora-san តែងជាប់ចិត្តស្រលាញ់នារីណាម្នាក់ ប៉ុន្តែចុងក្រោយគេតែងតែបដិសេធគាត់។ ទោះបីជាខ្សែភាពយន្តមានអាយុចាស់បន្តិចក៏ដោយ

ប៉ុន្តែវាពោរពេញទៅដោយធាតុពិតនៃសង្គមជំនុំជំនួញជាភាពពិតប្រាកដ មនោសញ្ចេតនា របស់ជនជាតិជប៉ុន និងបច្ចេកទេសទាក់ទងគ្នា រឿងស្នេហាជាដើម។ បើអ្នកមើលភាពយន្ត Tora-san នេះអ្នកអាចយល់ដឹងពីប្រទេសជប៉ុន និងជនជាតិជប៉ុនបានច្រើន។

អ្នកអាចរកមើលរឿងភាគ Otoko wa Tsurai yo នេះបានដោយឥតគិតថ្លៃដោយគ្រាន់តែចុះឈ្មោះចូលសេវាចែកចាយវីដេអូ ឬ អាចជួលមើលតាមអ៊ីនធឺណែតក្នុងតម្លៃទាបក៏បាន។

映画『男はつらいよ』シリーズは、俳優渥美清が演じる車寅次郎、通称「寅さん」という男性を主人公とする映画シリーズです。原作、監督は山田洋次。1969年公開の第1作『男はつらいよ』から、2019年公開の『男はつらいよ お帰り寅さん』まで、50の作品があり、作品数が最多の映画シリーズとして、ギネスブックに載っています。1995年までは、ほぼ毎年1本ずつ作られて公開されていました。1996年の渥美の死によってシリーズは終了しましたが、2019年に、シリーズ50周年を記念して、50作目が作られました。

主人公の寅さんは、東京の下町、柴又の生まれで、職業はテキ屋。常識にとらわれない、ちょっと変わった性格の持ち主で、地元の柴又で家族とケンカをしたり、旅先でいろいろな人と知り合って問題を起こしたりします。たいていは、寅さんが女性を好きになるけれど、最後にはふられるというパターンです。時代は少し古いですが、映画には、日本人の「義理」や「人情」、恋愛の駆け引きなど、さまざまな要素があふれています。寅さんの映画を見れば、日本や日本人について考える機会にもなるかもしれません。

『男はつらいよ』シリーズは、登録すれば無料で見られる動画配信サービスもありますし、安くレンタルできるサイトもあります。

● 空手 Karate (ការ៉ាតេ)

ការ៉ាតេ គឺជាក្បាច់គុនជប៉ុនដែលមានដើមកំណើតពីភាគៈ Okinawa។ វាខុសពី Judo (ជូដូ) និង Aikido (អៃគីដូ) ដោយ ការប្រយុទ្ធចំណុចសំខាន់ គឺប្រើកណ្តាប់ដៃវាយ និងជើងទាត់។

បច្ចុប្បន្ននេះការ៉ាតេបែងចែកជា "បែប ឬប្រភេទ"ផ្សេងៗ។ ការ៉ាតេបែបប្រពៃណី គឺគេធ្វើតាមច្បាប់ដែលហៅថា Sundome ដែលហាមមិនអោយឱ្យវាយប៉ះចំផ្ទាល់ទៅដៃគូទេ។ ម្យ៉ាងទៀត គេក៏ផ្តោតលើ kata ដែរ ដោយមនុស្សម្នាក់ប្រើក្បាច់ជាច្រើន ចូលគ្នាតាមលំដាប់ដោយដូចជាក្បាច់ Shotokan, Wado-ryu, Shito-ryu, និង Goju-ryu ជាដើម។

ប្រភេទ ការ៉ាតេ ដែលអាចវាយប៉ះចំផ្ទាល់ទៅដៃគូបានហៅ ថា ការ៉ាតេ Full-contact (フルコンタクト)។ ការពាក់គ្រឿង ការពារ ស្រោមដៃវាយ និងភាពដែលអាចវាយចំមុខបាន ឬអត់



គឺអាស្រ័យលើប្រភេទការ៉ាតេនីមួយៗ ។ កីឡាករការ៉ាតេ Full-contact ខ្លះបានចូលរួមការប្រកួតដែលលើសពីការ៉ាតេទៅទៀត គឺកីឡាប្រកួតវាយក្បាច់គុនចម្រុះ។ ប្រភេទមួយនៃ ការ៉ាតេ Full-contact នេះគឺការ៉ាតេប្រភេទ Kyokushin ដែលបានរីករាលដាលទូទាំងពិភពលោក។

ប្រសិនបើអ្នកចង់រៀនការ៉ាតេនៅជប៉ុន អ្នកគ្រាន់តែស្វែងរកតាមអ៊ីនធឺណែត អ្នកនឹងអាចស្វែងរកកន្លែងហាត់ក្នុងតំបន់ដែលអ្នករស់នៅបានភ្លាមៗ។ ប៉ុន្តែដូចបានរៀបរាប់ខាងលើ ការ៉ាតេបែបប្រពៃណី និងបែប Full-contact គឺខុសគ្នាខ្លាំងណាស់ ដូចនេះសូមពិនិត្យឱ្យបានច្បាស់មុននឹងសាក។ .

空手は、沖縄を発祥とする日本の武道です。柔道や合気道と違って、拳で突いたり、足で蹴ったりという打撃による攻撃が主です。現在、空手はさまざまな流派に分かれています。伝統的な流派では、試合では相手に直接当てない「寸止め」のルールが採用され、また1人で決まった技を順番に演じる「型」が重視されています。代表的な流派として、松濤館、和道流、糸東流、剛柔流が「四大流派」と呼ばれています。一方、試合で相手に実際に攻撃を当てる流派もあり、「フルコンタクト空手」と呼ばれます。防具やグローブをつけるかどうか、顔への攻撃があるかどうかなどは、流派によって違います。フルコンタクト空手の選手の中には、空手の枠を越えて、打撃系総合格闘技の試合に出場する人もいます。世界に広まっている「極真空手」は、このフルコンタクト空手の流派です。日本で空手を習いたい場合は、インターネットで検索すると、地元の道場がすぐに見つかると思います。ただし、上に書いたように伝統系の流派とフルコンタクト系の流派では大きく違いますので、よく確認してから行きましょう。